

2과 저는 필리핀 사람입니다.

문법

● 입니다.

ជាទំរង់មួយដែលមានលក្ខណៈជាផ្លូវការ ។ វាមានន័យថា " គឺជា " ។

ček입니다.

នេះគឺជាសៀវភៅ ។

필리핀 사람입니다.

ខ្ញុំបាទ/ចា់ ជាជនជាតិហ្វីលីពីន ។

● 입니까?

ជាទំរង់សំនួរមានលក្ខណៈផ្លូវការ ។

필리핀 사람입니까?

តើអ្នកជាជនជាតិហ្វីលីពីនមែនទេ?

→네, 필리핀 사람입니다.

បាទ/ចា់, ខ្ញុំបាទ/ចា់ ជាជនជាតិហ្វីលីពីន ។

불펜입니까?

តើនេះជាប៊ុចមែនទេ?

→네, 불펜입니다.

បាទ/ចា់, នេះជាប៊ុច ។

홍매 씨는 중국 사람입니까?

តើហុងមេជាជនជាតិចិនមែនទេ?

→네, 중국 사람입니다.

បាទ/ចា់, ហុងមេជាជនជាតិចិន ។

이것은 의자입니까?

តើនេះជាកៅអីមែនទេ?

→네, 의자입니다.

បាទ/ចា់, នេះជាកៅអី ។

● 이/가 아닙니다

ជាទំរង់បដិសេធមានលក្ខណៈផ្លូវការ ។

➢ 받침 O → 이 아닙니다

ទំរង់ដែលមាននាមណាបញ្ចប់ដោយព្យញ្ជនៈ ។

수잔 → 수잔이 아닙니다.

중국 사람 → 중국 사람이 아닙니다.

➢ 받침 O → 가 아닙니다

ទំរង់ដែលមាននាមណាបញ្ចប់ដោយស្រៈ ។

김진수 → 김진수가 아닙니다
홍매 씨 → 홍매 씨가 아닙니다.

저는 한국 사람이 아닙니다. ខ្ញុំមិនមែនជាជនជាតិកូរ៉េទេ ។

이분은 수잔 씨가 아닙니다. 호영 씨입니다. លោកម្នាក់នេះមិនមែនជាសូចានទេ ។

លោកជាហ៊ីអង់ ។

이것은 볼펜입니까? តើនេះជាប៊ូចមែនទេ?

→아니요, 볼펜이 아닙니다. 연필입니다. ទេ, នេះមិនមែនជាប៊ូចទេ ។ វាជាខ្មៅដែរ ។

호영 씨는 태국 사람입니까? តើហ៊ីអង់ជាជនជាតិថៃមែនទេ?

→아니요, 저는 태국 사람이 아닙니다. 베트남 사람입니다.

ទេ, ខ្ញុំមិនមែនជាជនជាតិថៃទេ ។ ខ្ញុំជាជនជាតិវៀតណាម ។